



វេទមន្តភ្នែករបស់ ចៀវ

Shrujana Shridhar


Shrujana Shridhar



letsreadasia.org



ចៀវ ខកម៉ោងទៅរៀនហើយ។ ប៉ុន្តែ
នាងនៅមិនទាន់រកដបទឹកក្រហមរបស់
នាងឃើញនៅឡើយ។



តើនេះជាដបទឹករបស់នាង ឬជា
កាំជ្រួច?



ចៀវ ក្រឡេកមើលទៅក្តារខៀនដោយ
ឆ្ងល់៖ "តើត្រីទាំងនោះកំពុងហែលក្នុង
សមុទ្រមែនទេ?"



ចៀវ សម្លឹងទៅស្នាមប្រឡាក់
ពណ៌បៃតងលើស្បែកជើងនាង ហើយ
គិតថា៖ "វាអីល្អៗ មើលទៅទន់ៗ។ តើ
វាជាកូនកង្កែបឬ?"



ចៀវ ក៏រត់ទៅផ្ទះរកលោកយាយ សូដី
ហើយប្រាប់ថា៖ "ខ្ញុំមានកម្លាំងវេទមន្ត
ពិសេស! ខ្ញុំអាចមើលឃើញអ្វីដែល
អ្នកដទៃមិនអាចមើលឃើញ។"



លោកយាយ ងក់ក្បាល ហើយសួរ៖
"បើដូច្នេះ យើងគួរទៅជួបអ្នកគ្រូពេទ្យ
ភ្នែក ហើយប្រាប់គាត់ពីកម្លាំងវេទមន្ត
ពិសេសរបស់ចៅទៅ តើល្អឬទេ?"





អ្នកគ្រូពេទ្យ នីតា យកតារាងមួយមក
បង្ហាញ។ ចៀវ ក៏សួរថា៖ "តើស្រមោច
ទាំងនោះកំពុងតែវារលើក្រដាស
មែនទេ?"




អ្នកគ្រូពេទ្យ នីតា ក៏ឲ្យ ចៀវ ល
រ៉ែនតា។ ចៀវ បែរជាឃើញស្រមោច
ដែលធំជាងគេ ក្លាយទៅជាអក្សរ E
ទៅវិញ។



ចៀវ ក៏សួរថា៖ "តើខ្ញុំបាត់កម្លាំងវេទមន្ត
ពិសេសហើយមែនទេ អ្នកគ្រូពេទ្យ?"
អ្នកគ្រូពេទ្យ តបវិញថា៖ "ទេ! បិទភ្នែក
ហើយស្រមៃទៅ នោះវេទមន្តពិសេស
របស់ឯងនឹងត្រឡប់មកវិញហើយ។"



លោកយាយ សូដី ក៏សួរថា៖ "ចៀវ តើ
ចៅស្រលាញ់វ៉ែនតាពណ៌អ្វី?" ចៀវ
ញញឹមតបថា៖ "ចាស គឺពណ៌បៃតង!"





សំណួរល្បងប្រាជ្ញាទាក់ទងនឹងគំហើញ
នៅទំព័របន្ទាប់មានរូបជាច្រើន។ ប៉ុន្តែ
នៅពេល ចៀវ អត់ពាក់វ៉ែនតា នាង
មើលមិនច្បាស់ទេ។ តើអ្នកអាចជួយ
នាងបានទេ?

តើរូបភាពទាំងនេះមានរាងអ្វីខ្លះ?




តើមានរង្វង់ប៉ុន្មានបង្កប់នៅក្នុងរូបផ្កា
នេះ?





តើអ្នកឃើញមានត្រីកោណចំនួនប៉ុន្មាន
ក្នុងរូបផ្កាយនេះ?



តើមានការរើចំនួនប៉ុន្មានក្នុងរូបបង្អួច
នេះ?

Brought to you by



The Asia Foundation

Let's Read! is an initiative of The Asia Foundation's Books for Asia program that fosters young readers in Asia. booksforasia.org

To read more books like this and get further information about this book, visit letsreadasia.org

Original Story

Chiu's Power, author: Shrujana Shridhar. illustrator: by Shrujana Shridhar. Published by Pratham Books, <https://storyweaver.org.in/stories/25395-chiu-s-power> © Pratham Books. Released under CC BY 4.0.

This work is a modified version of the original story. © The Asia Foundation, 2018. Some rights reserved. Released under CC BY 4.0.



For full terms of use and attribution, <http://creativecommons.org/licenses/by/4.0/>

Contributing translators: Udom Kroch, Neary Lay, and Chou Chinith